



អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនធីរ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អក្រស ២១៣៣ /១៤

អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនធីរ

តោរពបួន

- តំណាងសមាជិកសមាជិកក្រុមក្រុមហ៊ុននៃនាយដ្ឋាន ទីផ្សារ ឥណទាន អភិវឌ្ឍន៍វិនិយោគផល ប្រតិបត្តិការ ហិរញ្ញប្បទានពាណិជ្ជកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាវិស័យ ការិយាល័យធនាគារធានាសុវត្ថិភាព ការិយាល័យវិទ្យាសាស្ត្រ ការិយាល័យសិក្សា ការិយាល័យលេខាធិការក្រុមហ៊ុនការិយាល័យប្រតិបត្តិ ការិយាល័យវេជ្ជសាស្ត្រ ការិយាល័យលទ្ធកម្ម ការិយាល័យវិភាគសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ និង ការិយាល័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- នាយិកា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាទួលគោក

កម្មវត្ថុ : ស្តីពីវគ្គហ្វឹកហ្វឺនកម្មករនិយោជិតថ្មីសម្រាប់ មុខតំណែង « បេឡាធិការ គណនេយ្យករ ភ្នាក់ងារ ទីផ្សារ ជំនួយការភ្នាក់ងារទីផ្សារ បុគ្គលិកផ្នែកអភិវឌ្ឍន៍កិច្ចការ និង បុគ្គលិកផ្នែកអភិវឌ្ឍន៍ផ្សេងៗ បុគ្គលិកផ្នែកអភិវឌ្ឍន៍សេវាអេឡិចត្រូនិកធនាគារ និងភ្នាក់ងារឥណទាន »

- យោង :**
- សេចក្តីសម្រេចលេខ : អក្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ គោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
 - អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនធីរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើវិសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
 - សេចក្តីសម្រេចលេខ : អក្រស ២៤៤៧/១៣ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីហ្វឹកហ្វឺនកម្មករនិយោជិតថ្មី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - លិខិតលេខ : កធម ២៦៤៩/១៤ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការរៀបចំបើកវគ្គហ្វឹកហ្វឺន កម្មករនិយោជិតថ្មី ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មតុ និងយោងខាងលើ អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនធីរ នឹងរៀបចំបើកវគ្គហ្វឹកហ្វឺន កម្មករនិយោជិតថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅអេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនធីរ (ជាន់ទី៤ បន្ទប់ ប្រតិបត្តិការបណ្តាញ) ដែលមានទីតាំងស្ថិតនៅ អគារលេខ៥០ ផ្លូវលេខ៥១៦ កែង៣៣៥ ភូមិ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អេស៊ីលីដា ត្រេននឹង សេនធីរ សូមអញ្ជើញសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន នៃនាយកដ្ឋាន ទីផ្សារ ឥណទាន អភិវឌ្ឍន៍ផលិតផល ប្រតិបត្តិការ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិជ្ជាព័ត៌មាន ការិយាល័យធនធានមនុស្ស ការិយាល័យ វិវាទ ការិយាល័យនីតិកម្ម ការិយាល័យខាងការក្រុមហ៊ុនការិយាល័យប្រតិបត្តិ ការិយាល័យវិភាគសេដ្ឋកិច្ច និងអត្រាប្តូររូបិយប័ណ្ណ ការិយាល័យរដ្ឋបាល ការិយាល័យលទ្ធកម្ម ការិយាល័យរតន ពាណិជ្ជកម្ម ការិយាល័យពិធីការ ការិយាល័យសន្តិ សុខ- ព័ត៌មានវិទ្យា និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្វីធី ភីអិលស៊ី ដើម្បីចូលរួមដឹកនាំមេរៀនតាមកម្មវិធីដូចបានជូនភ្ជាប់មកជាមួយ

អាស្រ័យហេតុនេះ សូមតំណាងសមាជិកសមាជិកក្រុមគ្រូហ្វឹកហ្វឺននៃនាយកដ្ឋាន ការិយាល័យ និងក្រុមហ៊ុនខាងលើ មេត្តាចាត់ចែង ឲ្យក្រុមគ្រូហ្វឹកហ្វឺន រៀបចំឯកសារមេរៀនផ្នែកក្រុមហ្វឹកហ្វឺនខាងក្នុង ដើម្បីរៀបចំថតចម្លង ឯកសារឲ្យបានទាន់ ពេល ។

ដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤
ជ, អគ្គនាយក
នាយកការិយាល័យសិក្សា និងកិច្ចការនិស្សិតស្តីទី

- ជូនភ្ជាប់មកជាមួយ :**
- កាលវិភាគហ្វឹកហ្វឺន
- ចម្លងជូន :**
- ទីប្រឹក្សាអេស៊ីលីដា ត្រេននឹង សេនធីរ
 - នាយិកាប្រតិបត្តិទីផ្សារ
 - នាយិកាប្រតិបត្តិហិរញ្ញវត្ថុ
 - នាយកប្រតិបត្តិឥណទាន
 - នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល
 - នាយកប្រតិបត្តិប្រតិបត្តិការ
 - នាយកប្រតិបត្តិហិរញ្ញប្បទានពាណិជ្ជកម្ម
 - នាយកប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មាន
 - នាយិកាការិយាល័យទំនាក់ទំនងអតិថិជន
 - នាយិកាការិយាល័យគ្រប់គ្រងប័ណ្ណអេឡិចត្រូនិក
- « មើម្បីជូនជ្រាបជាលិខិត »**
- ឯកសារ - កាលប្បវត្តិ

This is an electronic letter sent by Somaly Hy



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

បុគ្គលិក : គណនេយ្យករ

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	បំណងដើមបង្រៀន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ច ០៦/១០/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រធាននិស្សិតអនុប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ី រស្មី
	09:25 - 09:35	00h10	សម្រាក	
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មួល សាវ៉ាក់
	15:00 - 15:10	00h10	សម្រាក	
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ អ ០៧/១០/១៤	07:30 - 08:30	01h00	អាទិកំបាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10:00 - 10:10	00h10	សម្រាក	
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូវីធី
	14:30 - 14:40	00h10	សម្រាក	
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស
	15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសម្រ្គោះ	ការិយាល័យរដ្ឋបាល
ថ្ងៃទី៣ ច ០៨/១០/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09:50 - 10:00	00h10	សម្រាក	
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14:00 - 14:10	00h10	សម្រាក	
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានគណនេយ្យ

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វឹន	
ថ្ងៃទី៤ ២១/១០/១៩	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន ហេរវកម្ម	ការិយាល័យប្រតិបត្តិ	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	11:00 - 12:00	01h00	គោលការណ៍ប្រតិបត្តិ និងនីតិវិធីស្តីពីលទ្ធកម្ម	ការិយាល័យលទ្ធកម្ម	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	គោលការណ៍ណែនាំស្តីពី លទ្ធកម្ម	ការិយាល័យលទ្ធកម្ម	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:30	01h20	ការបណ្តុះវិន័យឥណទាន		
15:30 - 16:30	01h00	ការត្រួតពិនិត្យឯកសារមុនពេលផ្តល់ឥណទាន	នាយកដ្ឋានឥណទាន		
ថ្ងៃទី៥ ២១/១០/១៩	07:30 - 09:30	02h00	ការប្រើប្រាស់ប្រព័ន្ធ Click Loan	នាយកដ្ឋានឥណទាន	
	09:30 - 09:40	00h10	សម្រាក		
	09:40 - 10:40	01h00	ការបោះពុម្ពរបាយការណ៍ផ្សេងៗ	នាយកដ្ឋានហិរញ្ញវត្ថុ	
	10:40 - 12:00	01h20	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:10	01h10	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
	14:10 - 14:20	00h10	សម្រាក		
14:20 - 16:30	02h10	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន		
ថ្ងៃទី៦ ២១/១០/១៩	07:30 - 10:00	02h30	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
	10:00 - 10:10	00h10	សម្រាក		
	10:10 - 12:00	01h50	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	គោលការណ៍ជាមូលដ្ឋាននៃតារាងគណនី និងការយល់ដឹងពីតារាងគណនី	នាយកដ្ឋានហិរញ្ញវត្ថុ	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 16:30	01h50	គោលការណ៍ជាមូលដ្ឋាននៃតារាងគណនី និងការយល់ដឹងពីតារាងគណនី	នាយកដ្ឋានហិរញ្ញវត្ថុ	
ថ្ងៃទី៧ ២១/១០/១៩	07:30 - 09:40	02h10	លម្អិតការងាររបស់ ជំនួយការ/គណនេយ្យករ (ការងារប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ របស់គណនេយ្យករ)	នាយកដ្ឋានហិរញ្ញវត្ថុ	
	09:40 - 09:50	00h10	សម្រាក		
	09:50 - 12:00	02h10	ការសិក្សាអំពីប្រព័ន្ធ GLM Module DO និង PO	នាយកដ្ឋានហិរញ្ញវត្ថុ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	នីតិវិធីកត់ត្រាចំណូល-ចំណាយ	នាយកដ្ឋានហិរញ្ញវត្ថុ	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 16:30	01h50	នីតិវិធីកត់ត្រាចំណូល-ចំណាយ	នាយកដ្ឋានហិរញ្ញវត្ថុ	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្ហាញ
ថ្ងៃទី៨ ២១/១០/១៩	07:30 - 10:20	02h50	នីតិវិធីទូទាត់ចំណាយ	នាយកដ្ឋានហិរញ្ញវត្ថុ
	10:20 - 10:30	00h10	សម្រាក	
	10:30 - 12:00	01h30	ការប្រើប្រាស់ Data Capture Menu និងការយល់ដឹងពី Batch not Balance and Unassigned	នាយកដ្ឋានហិរញ្ញវត្ថុ
	សម្រាកថ្ងៃត្រង់			
	13:00 - 15:20	02h20	ការប្រើប្រាស់ Data Capture Menu និងការយល់ដឹងពី Batch not Balance and Unassigned	នាយកដ្ឋានហិរញ្ញវត្ថុ
	15:20 - 15:30	00h10	សម្រាក	
	15:30 - 16:30	01h00	ការប្រើប្រាស់ប័ណ្ណគណនេយ្យ	នាយកដ្ឋានហិរញ្ញវត្ថុ
ថ្ងៃទី៩ ២៧/១០/១៩	07:30 - 10:20	02h50	នីតិវិធីនៃការចុះបញ្ជីសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស	នាយកដ្ឋានហិរញ្ញវត្ថុ
	10:20 - 10:30	00h10	សម្រាក	
	10:30 - 12:00	01h30	នីតិវិធីនៃការចុះបញ្ជី សេវាផ្ទេរប្រាក់ ជាមួយធនាគារដទៃ	នាយកដ្ឋានហិរញ្ញវត្ថុ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	នីតិវិធីនៃការចុះបញ្ជី Payroll-Service	នាយកដ្ឋានហិរញ្ញវត្ថុ
	14:30 - 14:40	00h10	សម្រាក	
	14:40 - 16:30	01h50	នីតិវិធីនៃការចុះបញ្ជី Off-Balance Sheet	នាយកដ្ឋានហិរញ្ញវត្ថុ
ថ្ងៃទី១០ ២៨/១០/១៩	07:30 - 09:00	01h30	គោលការណ៍ពន្ធដារទាក់ទង និងសកម្មភាព ធនាគារ អេស៊ីលីដា	នាយកដ្ឋានហិរញ្ញវត្ថុ
	09:00 - 09:10	00h10	សម្រាក	
	09:10 - 10:10	01h00	ការបិទបញ្ជីសាច់ប្រាក់ប្រចាំថ្ងៃនៅប៉ុស្តិ៍សេវាកម្មតាមប្រព័ន្ធ T24-Web	នាយកដ្ឋានហិរញ្ញវត្ថុ
	10:10 - 11:10	01h00	ការសិក្សាអំពីការចុះបញ្ជីប្រាក់បញ្ញើ-សន្សំ និងប្តូរប្រាក់ នៅការិយាល័យស្រុក	
	11:10 - 12:00	00h50	នីតិវិធីនៃការចុះបញ្ជីទាក់ទង Process Loan in T24 & Click Loan	
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	នីតិវិធីនៃការចុះបញ្ជីទាក់ទង Process Loan in T24 & Click Loan	នាយកដ្ឋានហិរញ្ញវត្ថុ
	14:00 - 14:10	00h10	សម្រាក	
	14:10 - 16:30	02h20	ដំណើរការត្រួតពិនិត្យសាច់ប្រាក់ និងនីតិវិធីនៃការចុះបញ្ជី ទាក់ទងសាច់ប្រាក់លើស-ខ្វះ	នាយកដ្ឋានហិរញ្ញវត្ថុ

ថ្ងៃ	រំលង	រយៈពេល	បំណងដើមបង្កើត	គ្រូបង្ហាញ	
ថ្ងៃទី១១ ៧ ២១/១០/១៤	07 : 30 - 08 : 30	01h00	ដំណើរការត្រួតពិនិត្យសាច់ប្រាក់ និងនីតិវិធីនៃការចុះបញ្ជី ទាក់ទងសាច់ប្រាក់លើស-ខ្វះ	នាយកដ្ឋានហិរញ្ញវត្ថុ	
	08 : 30 - 08 : 40	00h10	សម្រាក		
	08 : 40 - 10:30	01h50	នីតិវិធីក្នុងការត្រួតពិនិត្យឯកសារ	នាយកដ្ឋានហិរញ្ញវត្ថុ	
	10 : 30 - 12: 00	01h30	ការសិក្សាអំពីប្រព័ន្ធ គម្រល់ទ្រព្យបញ្ចាំ (CMM)		
	សម្រាកថ្ងៃត្រង់				
	13 : 00 - 14 : 30	01h30	សំណួរសាកល្បងលើការសិក្សាអំពីគណនេយ្យហិរញ្ញវត្ថុ ដែលបានសិក្សាកន្លងមក	នាយកដ្ឋានហិរញ្ញវត្ថុ	
	14:30 - 15 : 10	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)		
15 :10 - 16 : 30	01h20	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១២ ៨ ២២/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៣ ៩ ២៤/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៤ ១០ ២៧/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៥ ១១ ២៨/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៥ ១១ ២៨/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
	13 : 00 - 15 : 20	02h20	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី	
	15 : 20 - 16 : 00	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)		
	16 : 00 - 16 : 30	00h30	កម្មវិធីបិទបញ្ចប់ និងប្រកាសលទ្ធផល	អេស៊ីលីដា ក្រុមនឹង សេនធីរ	

ត្រួតពិនិត្យដោយ
ប្រធានផ្នែកគ្រូបង្ហាញខាងក្នុង

គឹម សុពិសី

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤
រៀបចំដោយ

ខុន ប៊ុនធឿន



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

មុនតំណែង : បេឡាទិការ

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន	
ថ្ងៃទី១ ០៦/១០/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អនុប្រធានគណៈប្រតិបត្តិ និង គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច	
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ្វី រស្មី	
	09:25 - 09:35	00h10	សម្រាក		
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល	
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន	
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មូល សារ៉ាក់	
	15:00 - 15:10	00h10	សម្រាក		
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស		
ថ្ងៃទី២ ០៧/១០/១៤	07:30 - 08:30	01h00	អាជីវកម្មវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន	
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម	
	10:00 - 10:10	00h10	សម្រាក		
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ធុរ្យាហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូវិធី	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស	
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល		
ថ្ងៃទី៣ ០៨/១០/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមបរិស្ថាននៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វិន	
ថ្ងៃទី៤ ្រ ០៩/១០/១៩	07:30 - 09:50	02h20	Basic Concepts of Foreign Cheques and Travelers Cheques	នាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 11:00	01h00	ការបណ្តុះវិន័យឥណទាន	នាយកដ្ឋានឥណទាន	
	11:00 - 12:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:20	01h10	ការទំនាក់ទំនងលើការផ្តល់សេវាកម្ម Front Line Office		
	15:20 - 16:30	01h10	ការអនុវត្តការងារប្រចាំថ្ងៃ	នាយកដ្ឋានប្រតិបត្តិការ	
ថ្ងៃទី៥ ស ១០/១០/១៩	07:30 - 09:30	02h00	គោលការណ៍ស្តីពីការទទួលប្រាក់បញ្ញើ	នាយកដ្ឋានប្រតិបត្តិការ	
	09:30 - 09:40	00h10	សម្រាក		
	09:40 - 10:40	01h00	គោលការណ៍ស្តីពីការទទួលប្រាក់បញ្ញើ		
	10:40 - 11:20	00h40	ការរៀបចំសណ្តាប់ធ្នាប់ការងារ	នាយកដ្ឋានប្រតិបត្តិការ	
	11:20 - 12:00	00h40	លំហូរការងារលម្អិត		
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	លំហូរការងារលម្អិត	នាយកដ្ឋានប្រតិបត្តិការ	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:20	01h10	ការថែរក្សាសាច់ប្រាក់បេឡាធិការ		
15:20 - 16:30	01h10	ការប្រើប្រាស់ទម្រង់គំរូ ឬរបាយការណ៍ប្រចាំថ្ងៃ	នាយកដ្ឋានប្រតិបត្តិការ		
ថ្ងៃទី៦ ច ១៣/១០/១៩	07:30 - 09:20	01h50	ការបិទបញ្ជីចុងថ្ងៃ	នាយកដ្ឋានប្រតិបត្តិការ	
	09:20 - 09:30	00h10	សម្រាក		
	09:30 - 12:00	02h30	របៀបមើលក្រដាសប្រាក់ភ្លេងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:10	01h10	របៀបមើលក្រដាសប្រាក់ភ្លេងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	14:10 - 14:20	00h10	សម្រាក		
	14:20 - 16:30	02h10	ការត្រួតពិនិត្យ ធ្វើឱ្យផ្តាច់កំរូហត្ថលេខា ឬស្នាមមេដៃអតិថិជន	នាយកដ្ឋានប្រតិបត្តិការ	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបង្រៀន	គ្រូបង្រៀន	
ថ្ងៃទី៧ ៧ ១៩/១០/១៩	07:30 - 09:20	01h50	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ T24 Web Brower	នាយកដ្ឋានប្រតិបត្តិការ	
	09:20 - 09:30	00h10	សម្រាក		
	09:30 - 12:00	02h30	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ T24 Web Brower	នាយកដ្ឋានប្រតិបត្តិការ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ T24 Web Brower	នាយកដ្ឋានប្រតិបត្តិការ	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 15:10	00h30	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ Multi Click Saving	នាយកដ្ឋានប្រតិបត្តិការ	
15:10 - 16:30	01h20	ការសាកល្បងសមត្ថភាព (Testing)			
ថ្ងៃទី៨ ៨ ១៩/១០/១៩	07:30 - 08:30	01h00	សេវាកម្មផ្ទេរប្រាក់	នាយកដ្ឋានប្រតិបត្តិការ	
	08:30 - 09:30	01h00	សេវាផ្ទេរប្រាក់ក្នុងប្រទេស (Local Transfer)		
	09:30 - 09:40	00h10	សម្រាក		
	09:40 - 11:10	01h30	សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ (SWIFT)	នាយកដ្ឋានប្រតិបត្តិការ	
	11:10 - 12:00	00h50	សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ (Western Union)		
	សម្រាកថ្ងៃត្រង់				
	13:00 - 13:50	00h50	សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ (Western Union)	នាយកដ្ឋានប្រតិបត្តិការ	
13:50 - 14:00	00h10	សម្រាក			
14:00 - 15:00	01h00	អត្រាប្តូររូបិយប័ណ្ណរបស់ធនាគារអេស៊ីលីដា	ការិយាល័យវិភាគសេដ្ឋកិច្ច និងអត្រាប្តូររូបិយប័ណ្ណ		
15:00 - 16:30	01h30	ប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណ	ការិយាល័យធនាគារជាតិកម្ពុជា		
ថ្ងៃទី៩ ៩ ១៩/១០/១៩	07:30 - 10:00	02h30	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានអេវ៉ូកម្ម	ការិយាល័យប្រតិបត្តិ	
	10:00 - 10:40	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)		
	10:40 - 12:00	01h20	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១០ ១០ ១៩/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១១ ១១ ១៩/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១២ ១២ ១៩/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		

ថ្ងៃ	ម៉ោង	រយៈពេល	បំណងដើមបង្កើត	ក្រុមហ៊ុនភ្នំពេញ
ថ្ងៃទី១៣ ៧ ២៤/១០/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជនាការ អេស៊ីលីដា ភីអិលស៊ី
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជនាការ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៤ ៨ ២៧/១០/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជនាការ អេស៊ីលីដា ភីអិលស៊ី
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជនាការ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៥ ៩ ២៨/១០/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជនាការ អេស៊ីលីដា ភីអិលស៊ី
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	អនុសាសន៍លើការអនុវត្តការងារបេឡាធិការ	នាយកដ្ឋានប្រតិបត្តិការ
	14:30 - 14:40	00h10	សម្រាក	
	14:40 - 16:00	01h20	អនុសាសន៍លើការអនុវត្តការងារបេឡាធិការ	នាយកដ្ឋានប្រតិបត្តិការ
	16:00 - 16:30	00h30	កម្មវិធីបិទថ្ងៃ និងប្រកាសលទ្ធផល	អេស៊ីលីដា ក្រុមនីង សែនផ័រ

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហ្វឹកហ្វឺនងខាងក្នុង



គឹម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

រៀបចំដោយ



ជុន ប៊ុនដេវ៉ូ



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

មុខតំណែង : ភ្នាក់ងារវេជ្ជសាស្ត្រ

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណុចរៀនបង្រៀន	គ្រូហ្វឹកហ្វឺន	
ថ្ងៃទី១ ច ០៦/១០/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រធានមន្ទីរពេទ្យប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិអភិបាលក្រុង	
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ុំ រស្មី	
	09:25 - 09:35	00h10	សម្រាក		
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល	
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខណា	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន	
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មូល សារ៉ាក់	
	15:00 - 15:10	00h10	សម្រាក		
	15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ អ ០៧/១០/១៤	07:30 - 08:30	01h00	អាថ៌កំបាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន	
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម	
	10:00 - 10:10	00h10	សម្រាក		
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់អ្នកហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូរីធី	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស	
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល		
ថ្ងៃទី៣ ប ០៨/១០/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្ហាញ	
ថ្ងៃទី៤ ៧ ០៩/១០/១៩	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន អន្តរកម្ម	ការិយាល័យប្រតិបត្តិ	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	11:00 - 12:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:30	01h20	ចំណេះដឹងអំពីការដាក់ប្រាក់ភោគ	ការិយាល័យនីតិកម្ម	
15:30 - 16:30	01h00	លម្អិតការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋានឥណទាន		
ថ្ងៃទី៥ ៨ ១០/១០/១៩	07:30 - 10:30	03h00	Trade Finance Concept	នាយកដ្ឋាន ហិរញ្ញប្បទានពាណិជ្ជកម្ម	
	10:30 - 10:40	00h10	សម្រាក		
	10:40 - 12:00	01h20	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 15:00	02h00	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
	15:00 - 15:10	00h10	សម្រាក		
	15:10 - 16:30	01h20	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
ថ្ងៃទី៦ ៩ ១០/១០/១៩	07:30 - 10:50	03h20	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
	10:50 - 11:00	00h10	សម្រាក		
	11:00 - 12:00	01h00	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:50	01h50	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
	14:50 - 15:00	00h10	សម្រាក		
	15:00 - 16:30	01h30	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
ថ្ងៃទី៧ ១០ ១០/១០/១៩	07:30 - 10:50	03h20	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
	10:50 - 11:00	00h10	សម្រាក		
	11:00 - 12:00	01h00	ការបណ្តុះវិន័យឥណទាន	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 13:30	00h30	ការបណ្តុះវិន័យឥណទាន		
	13:30 - 15:20	01h50	លំដាប់លំដោយនៃការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋានឥណទាន	
	15:20 - 15:30	00h10	សម្រាក		
	15:30 - 16:30	01h00	ផលិតភាពការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋាន ឥណទាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណុចដើមប្រែទូរទស្សន៍	គ្រូបង្វឹកបង្វិន	
ថ្ងៃទី៨ ២១/១០/១៤	07:30-08:00	00h30	ផលិតភាពការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋានឥណទាន	
	08:00-10:50	02h50	ការវាយតម្លៃប្រាក់កម្ចី		
	10:50-11:00	00h10	សម្រាក		
	11:00-12:00	01h00	ការវាយតម្លៃទ្រព្យដាក់ធានា	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00-14:00	01h00	ការវាយតម្លៃទ្រព្យដាក់ធានា	នាយកដ្ឋានឥណទាន	
	14:00-14:10	00h10	សម្រាក		
	14:10-15:10	01h00	គោលការណ៍ការងារអតិថិជន	នាយកដ្ឋានឥណទាន	
	15:10-16:30	01h20	ការត្រៀមចុះអនុវត្តការងារជាក់ស្តែង	សាខាទួលគោក	
ថ្ងៃទី៩ ២២/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១០ ២៣/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១១ ២៤/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១២ ២៥/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៣ ២៦/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៤ ២៧/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
ថ្ងៃទី១៥ ២៨/១០/១៤	07:30-12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបង្រៀន	គ្រូបង្រៀន	
ថ្ងៃទី១៥ ៣០/១០/១៤	07:30 - 09:00	01h30	ការអនុវត្តការងារជាក់ស្តែង	សាម៉ាណា អេស៊ីលីដា ភីសិលស៊ី	
	09:00 - 09:30	00h30	សម្រាក (សម្រាប់សិស្សថ្មីបំផុត)		
	09:30 - 11:00	01h30	របាយការណ៍ស្តីពីការចុះអនុវត្តការងារជាក់ស្តែង	សាម៉ាណា អេស៊ីលីដា	
	11:00 - 12:00	01h00	ហានិភ័យឥណទាន	នាយកដ្ឋានឥណទាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 13:50	00h50	ហានិភ័យឥណទាន	នាយកដ្ឋានឥណទាន	
	13:50 - 15:50	02h00	យុទ្ធសាស្ត្រដោះស្រាយឥណទានមានបញ្ហា		
	15:50 - 16:00	00h10	សម្រាក		
	16:00 - 16:30	00h30	កម្មវិធីបិទថ្នាក់ និងប្រកាសលទ្ធផល	អេស៊ីលីដា ត្រេននីង សេនធីរ	

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហិរញ្ញវត្ថុខាងក្នុង


គឹម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

រៀបចំដោយ

ឌុន ម៉ុនធឿន



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

បុគ្គលិក : ភ្នាក់ងារទីផ្សារ និងជំនួយការភ្នាក់ងារទីផ្សារ

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ០៦/១០/១៤	07:30 - 08:00	00h30	រួមការសម្របសម្រួលប្រតិបត្តិ	ប្រសាសន៍របស់អគ្គប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ុន រស្មី
	09:25 - 09:35	00h10	សម្រាក	
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ថ្នលលក្ខណា
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភាវ៉ាន
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មូល សារ៉ាក់
	15:00 - 15:10	00h10	សម្រាក	
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ ០៧/១០/១៤	07:30 - 08:30	01h00	អាទិកំបាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10:00 - 10:10	00h10	សម្រាក	
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូរីធី
	14:30 - 14:40	00h10	សម្រាក	
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីពីមេរោគអេសស៍ និងជំងឺអេសស៍	ការិយាល័យធនធានមនុស្ស
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ ០៨/១០/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09:50 - 10:00	00h10	សម្រាក	
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14:00 - 14:10	00h10	សម្រាក	
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្ហាញ
ថ្ងៃទី៤ ២១/១០/១៩	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន កេរ្តិ៍រកម្ម	ការិយាល័យប្រតិបត្តិ
	09:50 - 10:00	00h10	សម្រាក	
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ
	11:00 - 12:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិករបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិករបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ
	14:00 - 14:10	00h10	សម្រាក	
	14:10 - 15:20	01h10	លទ្ធិការងាររបស់ភ្នាក់ងារ	នាយកដ្ឋានទីផ្សារ
15:20 - 16:30	01h10	Merchandising Management		
ថ្ងៃទី៥ ២១/១០/១៩	07:30 - 10:30	03h00	Trade Finance Concept	នាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម
	10:30 - 10:40	00h10	សម្រាក	
	10:40 - 12:00	01h20	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:10	01h10	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន
	14:10 - 14:20	00h10	សម្រាក	
14:20 - 16:30	02h10	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
ថ្ងៃទី៦ ២១/១០/១៩	07:30 - 10:00	02h30	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន
	10:00 - 10:10	00h10	សម្រាក	
	10:10 - 12:00	01h50	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	Selling Skill	នាយកដ្ឋានទីផ្សារ
	14:30 - 14:40	00h10	សម្រាក	
14:40 - 16:30	01h50	Selling Skill	នាយកដ្ឋានទីផ្សារ	
ថ្ងៃទី៧ ២១/១០/១៩	07:30 - 09:40	02h10	ការបោះពុម្ព និងការប្រើប្រាស់ទម្រង់មូលប្បទានបត្រ	នាយកដ្ឋានទីផ្សារ
	09:40 - 09:50	01h10	សម្រាក	
	09:50 - 12:00	02h10	Promotional Tactics	នាយកដ្ឋានទីផ្សារ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:40	01h40	ហានិភ័យការងារទីផ្សារ	នាយកដ្ឋានទីផ្សារ
	14:40 - 14:50	00h10	សម្រាក	
	14:50 - 16:30	01h40	ការរៀបចំការិយាល័យធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	ការិយាល័យរដ្ឋបាល

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្រៀន	
ថ្ងៃទី៨ ៧ ១៦/១០/១៩	07:30 - 09:40	02h10	ការប្រើប្រាស់ទម្រង់របស់ធនាគារ (Bank Form)	នាយកដ្ឋានទីផ្សារ	
	09:40 - 09:50	00h10	សម្រាក		
	09:50 - 12:00	02h10	ការប្រើប្រាស់ទម្រង់របស់ធនាគារ (Bank Form)	នាយកដ្ឋានទីផ្សារ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	ការប្រើប្រាស់ទម្រង់របស់ធនាគារ (Bank Form)	នាយកដ្ឋានទីផ្សារ	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 16:30	01h50	ការប្រើប្រាស់ទម្រង់របស់ធនាគារ (Bank Form)	នាយកដ្ឋានទីផ្សារ	
ថ្ងៃទី៩ ៨ ១៧/១០/១៩	07:30 - 09:40	02h10	ការប្រើប្រាស់ប្រព័ន្ធ Globus (T24-Web Browser)	នាយកដ្ឋានទីផ្សារ	
	09:40 - 09:50	00h10	សម្រាក		
	09:50 - 12:00	02h10	ការប្រើប្រាស់ប្រព័ន្ធ Globus (T24-Web Browser)	នាយកដ្ឋានទីផ្សារ	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	ការប្រើប្រាស់ប្រព័ន្ធ Globus (T24-Web Browser)	នាយកដ្ឋានទីផ្សារ	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 16:30	01h50	ការប្រើប្រាស់ប្រព័ន្ធ Globus (T24-Web Browser)	នាយកដ្ឋានទីផ្សារ	
ថ្ងៃទី១០ ៩ ២០/១០/១៩	07:30 - 09:40	02h10	ការប្រើប្រាស់កម្មវិធី Click Saving Multi-User	នាយកដ្ឋានទីផ្សារ	
	09:40 - 09:50	00h10	សម្រាក		
	09:50 - 12:00	02h10	ការប្រើប្រាស់កម្មវិធី Click Saving Multi-User	នាយកដ្ឋានទីផ្សារ	
	សម្រាកថ្ងៃត្រង់				
	13:00 - 15:20	02h20	ដំណើរការស្រាវជ្រាវទីផ្សារ និងការរៀបចំរបាយការណ៍ពាក់ព័ន្ធផ្សេងៗ	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល	
	15:20 - 15:30	00h10	សម្រាក		
	15:30 - 16:30	01h00	វិធីសាស្ត្រថែរក្សាអតិថិជន និងការជំរុញលក់ Cross-Selling and Up-Selling	នាយកដ្ឋានទីផ្សារ	
ថ្ងៃទី១១ ១០ ២១/១០/១៩	07:30 - 08:30	01h00	គោលការណ៍ណែនាំស្តីពី អតិថិជនសក្តានុពល (Niche Customer)	នាយកដ្ឋានទីផ្សារ	
	08:30 - 09:10	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)		
	09:10 - 12:00	02h50	ការចុះអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
ថ្ងៃទី១២ ១១ ២២/១០/១៩	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	
	សម្រាកថ្ងៃត្រង់				
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីប៊ីដា ភីអិលស៊ី	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបេឡេន	គ្រូបង្វឹកបង្វិន
ថ្ងៃទី១៣ ៧ ២៤/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៤ ៨ ២៧/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៥ ៩ ២៨/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	សាលា ធនាគារ អេស៊ីលីដា ភីអិលស៊ី
	សម្រាកថ្ងៃត្រង់			
	13:00 - 15:20	02h20	ការចុះអនុវត្តការងារជាក់ស្តែង	សាលាធនាគារ អេស៊ីលីដា ភីអិលស៊ី
	15:20 - 16:00	00h40	សម្រាក (សម្រាប់សិស្សម្នីម៉ែរ)	
	16:00 - 16:30	00h30	កម្មវិធីបិទកិច្ច និងប្រកាសលទ្ធផល	អេស៊ីលីដា ក្រុមនឹង សែនផ័រ

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហ្វឹកហ្វឺនង់ខាងក្នុង


ឆឹម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

រៀបចំដោយ

ជុន ប៊ុនធឿន



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

បុគ្គលិក : បុគ្គលិកថ្នែកអភិវឌ្ឍន៍ថ្នែកទន់

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	បំណងខ្លឹមមេរៀន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ០៦/១០/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អគ្គប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ឺ រស្មី
	09:25 - 09:35	00h10	សម្រាក	
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភាវ៉ែន
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មូល សារ៉ាក់
	15:00 - 15:10	00h10	សម្រាក	
	15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យ ធនធានមនុស្ស
ថ្ងៃទី២ ០៧/១០/១៤	07:30 - 08:30	01h00	អាទិកំបាំងវិជ្ជាជីវៈ	ការិយាល័យ លេខាធិការក្រុមហ៊ុន
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10:00 - 10:10	00h10	សម្រាក	
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ធុរកិច្ច អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូរីធី
	14:30 - 14:40	00h10	សម្រាក	
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ ០៨/១០/១៤	07:30 - 09:50	02h00	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09:50 - 10:00	00h10	សម្រាក	
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14:00 - 14:10	00h10	សម្រាក	
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វៀន	
ថ្ងៃទី៤ ២០ ០៩/១០/១៩	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន ធារវិកម្ម	ការិយាល័យប្រតិបត្តិ	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	11:00 - 12:00	01h00	សម្រាក (សម្រាប់សិស្សធ្វើបំណើ)		
	សម្រាកថ្ងៃត្រង់				
	13:00 - 14:10	01h10	លម្អិតការងាររបស់បុគ្គលិកផ្នែកបច្ចេកវិជ្ជាព័ត៌មាន	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	14:10 - 14:20	00h10	សម្រាក		
	14:20 - 15:50	01h30	ការគ្រប់គ្រង ដោះស្រាយ Issue	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
15:50 - 16:30	00h40	ការទំនាក់ទំនងជាមួយ Users			
ថ្ងៃទី៥ ២១ ១០/១០/១៩	07:30 - 09:30	02h00	គោលការណ៍សន្តិសុខប្រព័ន្ធ	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	09:30 - 09:40	00h10	សម្រាក		
	09:40 - 10:40	01h00	វិធីសាស្ត្រក្នុងការធ្វើផែនការ	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	10:40 - 12:00	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server		
	សម្រាកថ្ងៃត្រង់				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	15:00 - 15:10	00h10	សម្រាក		
15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន		
ថ្ងៃទី៦ ២១ ១០/១០/១៩	07:30 - 10:30	03h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	10:30 - 10:40	00h10	សម្រាក		
	10:40 - 12:00	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	15:00 - 15:10	00h10	សម្រាក		
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
ថ្ងៃទី៧ ២១ ១០/១០/១៩	07:30 - 09:30	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	09:30 - 09:40	00h10	សម្រាក		
	09:40 - 12:00	02h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	សម្រាកថ្ងៃត្រង់				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	15:00 - 15:10	00h10	សម្រាក		
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	

ថ្ងៃ	រំពង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្រៀន
ថ្ងៃទី៨ ៧ ១៦/១០/១៩	07:30 - 09:30	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	09:30 - 09:40	00h10	សម្រាក	
	09:40 - 12:00	02h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	15:00 - 15:10	00h10	សម្រាក	
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៩ ៨ ១៧/១០/១៩	07:30 - 09:30	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	09:30 - 09:40	00h10	សម្រាក	
	09:40 - 12:00	02h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	15:00 - 15:10	00h10	សម្រាក	
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១០ ៩ ២០/១០/១៩	07:30 - 08:30	01h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	08:30 - 08:40	00h10	សម្រាក	
	08:40 - 12:00	03h20	ដោះស្រាយបញ្ហាផ្សេងៗ (Hardware, Software, Network)	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់កុំព្យូទ័រ និង IT Help Desk	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	14:00 - 14:10	00h10	សម្រាក	
	14:10 - 16:30	02h20	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១១ ១០ ២១/១០/១៩	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
ថ្ងៃទី១២ ១១ ២២/១០/១៩	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបង្រៀន	គ្រូបង្រៀន	
ថ្ងៃទី០៣ ៧ ២៤/១០/១៤	07 : 30 - 12 : 00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	សម្រាកថ្ងៃត្រង់				
	13 : 00 - 16 : 30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី០៤ ៨ ២៧/១០/១៤	07 : 30 - 12 : 00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	សម្រាកថ្ងៃត្រង់				
	13 : 00 - 16 : 30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី០៥ ៩ ២៨/១០/១៤	07 : 30 - 12 : 00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	សម្រាកថ្ងៃត្រង់				
	13 : 00 - 15 : 20	02h20	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	15 : 20 - 16 : 00	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)		
	16 : 00 - 16 : 30	00h30	កម្មវិធីចំណុះ និងប្រកាសលទ្ធផល	អេស៊ីលីដា ក្រុមនីង សេនធីរ	

ត្រួតពិនិត្យដោយ
ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានខ្នងក្នុង

គឹម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤
រៀបចំដោយ

ជុន ប៊ុនធឿន



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

មុខតំណែង : បុគ្គលិកថ្នែកអភិបាលកិច្ចវ៉ាន

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ០៦/១០/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អគ្គប្រធាននាយកប្រតិបត្តិ និងគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ្វឹ រស្សី
	09:25 - 09:35	00h10	សម្រាក	
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មូល សារ៉ាក់
	15:00 - 15:10	00h10	សម្រាក	
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ ០៧/១០/១៤	07:30 - 08:30	01h00	អាទិកំណាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10:00 - 10:10	00h10	សម្រាក	
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្វើរីធី
	14:30 - 14:40	00h10	សម្រាក	
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ ០៨/១០/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09:50 - 10:00	00h10	សម្រាក	
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14:00 - 14:10	00h10	សម្រាក	
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្ហាញ
ថ្ងៃទី៤ ២០ ០៩/១០/១៤	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន សេវាកម្ម	ការិយាល័យប្រតិបត្តិ
	09:50 - 10:00	00h10	សម្រាក	
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ
	11:00 - 12:00	01h00	សម្រាក (សម្រាមសិស្សរួមធើរ)	
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៥ ២១ ១០/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៦ ២១ ១១/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៧ ២១ ១៤/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៨ ២០ ១៦/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៩ ២១ ១៧/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១០ ២១ ២០/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១១ ២១ ២១/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១២ ២១ ២២/១០/១៤	07:30 - 12:00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13:00 - 16:30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

ថ្ងៃ	រំលង	រយៈពេល	ចំណងជើងប្រឡង	ក្រុមហ៊ុន
ថ្ងៃទី១៣ ៧ ២៤/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
ថ្ងៃទី១៤ ៨ ២៧/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
ថ្ងៃទី១៥ ៩ ២៨/១០/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
	សម្រាកថ្ងៃត្រង់			
	13 : 00 - 15 : 20	02h20	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
	15 : 20 - 16 : 00	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)	
	16 : 00 - 16 : 30	00h30	កម្មវិធីបិទបញ្ចប់ និងប្រកាសលទ្ធផល	អេស៊ីប៊ីដា ក្រុមនឹង សេនធីរ

ត្រួតពិនិត្យដោយ
 ប្រធានផ្នែកហ្វឹកហ្វឺនខាងក្នុង

 ធីម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤
 រៀបចំដោយ

 ជុន ម៉ុងឆេរៀង



កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

បុគ្គលិកថ្មីកម្មកររូបករណ៍សេវាអេស៊ីប៊ីស៊ីតេស៊ី

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន	
ថ្ងៃទី១ ២ ០៦/១០/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អនុប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច	
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ូ រស្មី	
	09:25 - 09:35	00h10	សម្រាក		
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល	
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីប៊ីស៊ីតេ	អ្នកស្រី ជា ច័ន្ទលក្ខណា	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីប៊ីស៊ីតេ ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន	
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក មូល សារ៉ាក់	
	15:00 - 15:10	00h10	សម្រាក		
	15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ ៣ ០៧/១០/១៤	07:30 - 08:30	01h00	អាជីវកម្មវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន	
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម	
	10:00 - 10:10	00h10	សម្រាក		
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិទ្យា	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនុញ្ញសម្រាប់អ្នកហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីប៊ីស៊ីតេស៊ីយូវីធី	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស	
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល		
ថ្ងៃទី៣ ០ ០៨/១០/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីប៊ីស៊ីតេ ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីប៊ីស៊ីតេ ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វែង	
ថ្ងៃទី៤ ៧ ០៩/១០/១៤	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន កេរ្តិ៍រកម្ម	ការិយាល័យប្រតិបត្តិ	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	11:00 - 12:00	01h00	សម្រាក (សម្រាប់សិស្សធ្វើបំណើរ)		
	សម្រាកថ្ងៃត្រង់				
	13:00 - 15:00	02h00	លម្អិតការងាររបស់បុគ្គលិកផ្នែកបច្ចេកវិទ្យាព័ត៌មាន	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	15:00 - 15:10	00h10	សម្រាក		
	15:10 - 16:30	01h20	គោលការណ៍សន្តិសុខព័ត៌មានវិទ្យា	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
ថ្ងៃទី៥ ៨ ១០/១០/១៤	07:30 - 10:30	03h00	គោលការណ៍សន្តិសុខព័ត៌មានវិទ្យា	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	10:30 - 10:40	00h10	សម្រាក		
	10:40 - 12:00	01h20	ចំណេះដឹងទាក់ទងនឹងសុវត្ថិភាពព័ត៌មានវិទ្យា (Security Awareness)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	សម្រាកថ្ងៃត្រង់				
	13:00 - 15:40	02h40	ចំណេះដឹងទាក់ទងនឹងសុវត្ថិភាពព័ត៌មានវិទ្យា (Security Awareness)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	15:40 - 15:50	00h10	សម្រាក		
	15:50 - 16:30	00h40	កិច្ចការគ្រប់គ្រងសុវត្ថិភាពបណ្តាញ(Network Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
ថ្ងៃទី៦ ៩ ១០/១០/១៤	07:30 - 11:05	03h35	កិច្ចការគ្រប់គ្រងសុវត្ថិភាពបណ្តាញ(Network Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	11:05 - 11:15	00h10	សម្រាក		
	11:15 - 12:00	00h45	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធ(System Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	សម្រាកថ្ងៃត្រង់				
	13:00 - 14:30	01h30	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធ(System Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 16:30	01h50	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធ(System Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្រៀន
ថ្ងៃទី៧ អ ១៤/១០/១៩	07:30 - 09:00	01h30	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធទិន្នន័យ(Database Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	09:00 - 09:10	00h10	សម្រាក	
	09:10 - 12:00	02h50	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធទិន្នន័យ(Database Security Administration)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
	13:00 - 15:30	02h30	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធធនាគារ អេឡិចត្រូនិក(E-Banking Security Management)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	15:30 - 15:40	00h10	សម្រាក	
	15:40 - 16:30	00h50	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធធនាគារ អេឡិចត្រូនិក(E-Banking Security Management)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
ថ្ងៃទី៨ ប្រ ១៥/១០/១៩	07:30 - 08:30	01h00	កិច្ចការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធធនាគារ អេឡិចត្រូនិក(E-Banking Security Management)	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	08:30 - 08:40	00h10	សម្រាក	
	08:40 - 12:00	03h20	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
ថ្ងៃទី៩ ស ១៧/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
ថ្ងៃទី១០ ច ២០/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
ថ្ងៃទី១១ អ ២១/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	
ថ្ងៃទី១២ ប ២២/១០/១៩	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ តួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា	

ថ្ងៃ	ម៉ោង	រយៈពេល	បំណងដើមបេក្ខជន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី០៣ ស ២៤/១០/១៤	07 : 30 - 12 : 00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ គួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
	13 : 00 - 16 : 30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ គួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
ថ្ងៃទី០៤ ច ២៧/១០/១៤	07 : 30 - 12 : 00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ គួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
	13 : 00 - 16 : 30	03h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ គួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
ថ្ងៃទី០៥ ស ២៤/១០/១៤	07 : 30 - 12 : 00	04h30	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ គួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	សម្រាកថ្ងៃត្រង់			
	13 : 00 - 15 : 20	02h20	ការអនុវត្តការងារជាក់ស្តែងទាក់ទងនឹងមុខងារ គួនាទីភារកិច្ចជំនាញដែលពាក់ព័ន្ធ	ការិយាល័យសន្តិសុខព័ត៌មានវិទ្យា
	15 : 20 - 16 : 00	00h40	សម្រាក (សម្រាប់សិស្សធ្វើបំណើ)	
	16 : 00 - 16 : 30	00h30	កម្មវិធីបិទបញ្ចប់ និងប្រកាសលទ្ធផល	អេស៊ីណិដា ក្រុមនីង សេនធីរ

ត្រួតពិនិត្យដោយ
 ប្រធានផ្នែកហ្វឹកហ្វឺនខាងក្នុង

 គឹម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤
 រៀបចំដោយ

 ជុន ម៉ុងឆឿន